



# អ្នកមានសិទ្ធិទទួលបាន «តម្កល់ប្រាក់សំបុត្រដៃ» ដលៃពន្ធយល់ពីថ្នលសៃជាចៃទាំសុខភាពរបស់អ្នកដលៃនឹងត្រូវចំណាយ

អនុលាមតាមច្បាប់នេះ អ្នកដលៃសេវាចៃទាំសុខភាពត្រូវដលៃឱ្យអ្នកដលៃដលៃមិនមានការធានារ៉ាប់រងឬអ្នកដលៃមិនប្រើប្រាស់ការធានារ៉ាប់រងនូវតម្កល់ប្រាក់សំបុត្រដៃទាំការគិតថ្នលសៃជាពទេយនិងគ្រឿងបរិក្ខារពទេយ។

- អ្នកមានសិទ្ធិទទួលបានតម្កល់ប្រាក់សំបុត្រដៃទាំលៃថ្លៃចំណាយប្រាក់សំបុត្រដៃទាំប្រើប្រាស់ឬសេវាមិនមែនសង្គ្រោះបន្ទាន់។ វារួមបញ្ចូលទាំងថ្លៃចំណាយពាក់ព័ន្ធដូចជាការធ្វើតេស្តតាមវេជ្ជសាស្ត្រ ឱសថតាមវេជ្ជបញ្ជា គ្រឿងបរិក្ខារ និងថ្លៃសេវាមន្ទីរពេទ្យ។
- ត្រូវប្រាកដថាអ្នកដលៃសេវាចៃទាំសុខភាពរបស់អ្នកដលៃតម្កល់ប្រាក់សំបុត្រដៃទាំអោយអ្នកដលៃលាមករាអក្សរ៖
  - នៅពេលសេវាពេទ្យឬគ្រឿងបរិក្ខារពេទ្យរបស់អ្នកត្រូវបានកំណត់រយៈពេលយ៉ាងតិច 3 ថ្ងៃ ដៃថ្ងៃធ្វើការជាមុន៖ មិនឱ្យលៃសពីរយៈពេល 1 ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីកាលបរិច្ឆេទដែលបាន កំណត់។
  - នៅពេលសេវាពេទ្យឬគ្រឿងបរិក្ខារពេទ្យរបស់អ្នកត្រូវបានកំណត់រយៈពេលយ៉ាងតិច 10 ថ្ងៃ ដៃថ្ងៃធ្វើការជាមុន៖ មិនឱ្យលៃសពីរយៈពេល 3 ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីកាលបរិច្ឆេទដែលបាន កំណត់។
- អ្នកក៏អាចស្នើអ្នកដលៃសេវាចៃទាំសុខភាពរបស់អ្នក និងអ្នកដលៃសេវាផ្សេងទៀតដែលអ្នកជ្រើសរើសឱ្យប្រាប់ពីតម្កល់ប្រាក់សំបុត្រដៃទាំមុនពេលអ្នកកំណត់ពេលទទួលយកគ្រឿងបរិក្ខារ ឬសេវាកម្មណាមួយ ហើយពួកគេត្រូវតែដលៃជូនអ្នកមិនឱ្យលៃសពីរយៈពេល 3 ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទដែលបានកំណត់។
- បុរសិសបីអនកទទួលបានវិក្កយបត្រដលៃមានតម្កល់ថ្លៃចំណាយតម្កល់ប្រាក់សំបុត្រដៃទាំយ៉ាងតិចចំនួន \$400 អ្នកអាចដំទាស់នឹងវិក្កយបត្រនោះបាន។
- ត្រូវប្រាកដថាអ្នកបានរក្សាទុកច្បាប់ចម្លង ឬរូបភាពនៃតម្កល់ប្រាក់សំបុត្រដៃទាំរបស់អ្នក។

សម្រាប់សំណួរ ឬព័ត៌មានបន្ថែមអំពីសិទ្ធិទទួលបានតម្កល់ប្រាក់សំបុត្រដៃរបស់អ្នក សូមចូលទៅកាន់គេហទំព័រ [www.cms.gov/nosurprises](http://www.cms.gov/nosurprises) ឬហៅទូរស័ព្ទទៅ 1-800-985-3059។